

ชาวยังเกิดวันพุธกลางวัน

นำหน้าด้วยอักษร บ ป ผ ฝ พ ก ม หรือนำหน้าด้วยอักษรอื่น ๆ อันไม่ใช้อักษรที่ห้ามไว้ ก็ได้
ห้ามอักษร จ ฉ ช ซ 匾

บทมการ	บด-ทะ-มา-กอน	กอกบัว	(๑๔)
บทมี	บด-ทะ-มี	ดอกบัว	(๑๕)
บรรณวัฒน์	บัน-นะ-วัด	ผู้เจริญในเรื่องหนังสือ	(๑๖)
บรรยัลล์	บัน-ยะ-วัด	ผู้มีความมั่งคงไม่หวั่นไหว	(๑๗)
บริวุฒิ	บอ-ริ-พุต	ผู้เชี่ยวយ	(๑๘)
บริวุฒิ	บอ-ริ-มุต	ผู้หลุดพันแล้ว	(๑๙)
บริสุทธิ์	บอ-ริ-สุต	ผู้มีความหมายดี	(๒๐)
บรรนันท์	บอ-วนะ-นัน	ผู้ร่าเริงอย่างยิ่ง	(๒๑)
บันทัด	บัน-นะ-ทัด	ผู้ให้หนังสือ	(๒๒)
บุณยภู	บุน-ยะ-ภู	ผู้มีบุญ	(๒๓)
บุณยาร์	บุน-ยะ-วี	ผู้เกล้าวักล้าในบุญ	(๒๔)
บุตรวัต	บุด-ตระ-วัด	ผู้มีบุตร	(๒๕)
บุรัศกร	บุ-รัด-สะ-กอน	ผู้รำมิ ก่อน	(๒๖)
โภชณ	โป-ลัน	การเลี้ยงดู	(๒๗)
ปณัย	ປະ-ໄន	ผู้รู้แจ้ง	(๒๘)
ปณิช	ປະ-ນិ-ទិ	ความตั้งใจมั่น	(๒๙)
ปห้าย	ປະ-ໄທ	ໂຄລງ, ກລອນ	(๒๙)
ປພន	ປະ-ພន	បវិសុទ្ធឌ	(๒៣)
ປພនខណ្ឌ	ປະ-ພន-ທະ-ឃី	ผู้แต่งเรื่องความ, វិธីប្រពន្ធឌ	(៣៦)
ປພនគក់តិ	ປະ-ພន-សៀក	ដូមីវានាជូបជរាម	(៤១)
ປភាង	ປະ-ພាន	ដូរុដកែង	(៥)
ປភាពិន	ປະ-ພារិន	ដូមីវានាជ	(៤២)
ປភិណិយ	ປະ-ពិន-ពិច	ដូមីគាមរួមແຕកជាន	(៤៣)
ປមន់	ປະ-មន	ដូមីគើរឱ្យប្រជប់	(៤៤)
ປយុត្តិ	ປະ-យុត្តិ	ដូចឃុំនឹងបានឡើង	(៤៥)
បរម	បប-រម-មេ	ដូយុត្តិយិរិយម	(៤៥)
បរករុទ្រ	បប-ក៉ុត-សេ-វត្ថុ	ដូកិយិរិយម	(៣៦)
បរកាត្រា	បប-កាត-សេ-តា	ដូលើកិច្ចិរិយម	(៤៣)
បរកាងន	បប-កាង-សេន	ដូសុំស្មោះ	(៤៥)

ประดิถี	ประ-ดิ-ถี	ชื่อหักปราษณ์	(๙๓)
ประดิทรศณ์	ประ-ดิ-หัด	ผู้เห็นครอบด้าน	(๔๕)
ประดิพิพน์	ประ-ดิ-พิน	พระอาทิตย์	(๔๖)
ประดินิธิ	ประ-ดิ-นิด	ผู้มีชุมทรัพย์	(๔๗)
ประดิบาล	ประ-ดิ-บาล	ผู้ดูแล, ผู้อารักขา	(๙๔)
ประดิปริญ	ประ-ดิ-ปรี	ผู้มีความรักตอบ	(๔๘)
ประดิพัทช์	ประ-ดิ-พัด	ผู้มีความเสน่ห์หา	(๔๙)
ประดิพันธ์	ประ-ดิ-พัน	ผู้มีความผูกพัน	(๔๙)
ประดิพุทธิ	ประ-ดิ-พุด	ผู้ตื่นตัว, ผู้มีสติ	(๔๙)
ประดิภาส	ประ-ดิ-พาด	ผู้พูดได้ดีฉะนาน	(๙๔)
ประดิลาภ	ประ-ดิ-ลาบ	ผู้ได้ผลลัพธ์	(๙๓)
ประพุช	ประ-พุด	ผู้ตื่น, ผู้มีสติ	(๙๓)
ประภติ	ประ-พรึก	ผู้เป็นที่ยกย่อง	(๑๙)
ประภวต	ประ-พะ-วัด	ผู้มีอำนาจ	(๙๔)
ประยุทธ	ประ-ยุด	ผู้สรุป	(๙๔)
ปรัตต์	ປະ-รัด	ผู้สร้างประโยชน์เพื่อผู้อื่น	(๙๓)
ปรัตถกร	ປະ-វັດ-ຕະ-ກອນ	ผู้ทำประโยชน์ให้ผู้อื่น	(๑๙)
ปราณยุต	ปราນ-ยุด	ผู้มีชีวิต	(๙๔)
ปรานต์	ปราน	ผู้มีที่สุด	(๙๔)
ปริพนธ์	ປະ-ຮີ-ພນ	ผู้ผูกพันตลอด	(๓๙)
ปริยิศร์	ປະ-ຍະ-ວິດ	ผู้น่วงทุกส่วน	(๔๐)
ปรีดิกร	ປະ-ດີ-ກອນ	ผู้สร้างความอิมใจ	(๙๓)
ปรีดิท	ປະ-ດິດ	ผู้ให้ความอิมใจ	(๑๙)
ปรีติวัฒน์	ປະ-ຕີ-ວັດ	ผู้มีความเจริญอย่างอิมใจ	(๔๕)
ปริริค	ປະ-ວະ-ຮົດ	ผู้ยอดเยี่ยมและยิ่งใหญ่	(๙๓)
ปริริส	ປະ-ວະ-ຮົດ	ผู้ยอดเยี่ยมและยิ่งใหญ่	(๙๓)
ปริตร	ປະ-ິດ	ผู้สร้างสรรค์	(๑๙)
ปองgap	ปองພບ	ผู้ป้องนาความเจริญ	(๑๙)
ปันณทต	ປ້ນ-ນະ-ທັດ	ผู้ให้ความรู้	(๙๔)
ปันณธร	ປ້ນ-ນະ-ທອນ	ผู้ทรงความรู้ ผู้ถือหนังสือ	(๙๔)
ปันพร	ປ້ນ-ນະ-ພອນ	ผู้ค้าขายดี	(๙๓)
ปัตมกร	ປັຕ-ມະ-ກອນ	แสงจันทร์	(๑๙)
ปัตย์	ປັດ	ผู้หมายสม	(๙๔)

ປາරຍ້	ປານ	ຜູ້ສາມາດ	(ເໜັດ)
ປາລ	ປານ	ຜູ້ວັກໝາ	(ຈ.)
ປີຕິກໍາທ່ານ	ປີ-ຕິ-ພັດ	ຜູ້ເຈົ້າຢູ່ດ້ວຍຄວາມອົມໃຈ	(ເໜັດ)
ປິ່ນປິນທີ່	ປິ່ນ-ປິ-ນັດ	ຜູ້ປະດັບປິນ	(ເຊື່ອ)
ປີຍກຣ	ປີ-ຍະ-ກອນ	ຜູ້ສ່ວັງຄວາມນ່າງຮັກ	(ຈ.)
ປີຍບຸຕຣ	ປີ-ຍະ-ບຸດ	ລູກໜ້າຍຜູ້ນ່າງຮັກ	(ເໜັດ)
ປີຍມັນຫົວໜ່ານ	ປີ-ຍະ-ມັນ	ຜູ້ຂອບປະຕັບ	(ເຊື່ອ)
ປີຍວັດໜົ່ນ	ປີ-ຍະ-ວັດ	ຜູ້ເຈົ້າຢູ່ດ້ວຍລຶງທີ່ນ່າງຮັກ	(ເຊື່ອ)
ປີຍສັຕຍ	ປີ-ຍະ-ສັດ	ຜູ້ກວດຄວາມຫຼືອສັຕຍ	(ເຊື່ອ)
ປີລັນຫສູຫົ່ນ	ປີ-ລັນ-ທະ-ສຸດ	ຜູ້ມີກາປປະດັບໜົມຈົດ	(ເຊື່ອ)
ປຸນຄຸນດາ	ປຸນ-ນະ-ດາ	ຄວາມປົງປຽບໂຮນ	(ເຊື່ອ)
ປຸນຍົກວ	ປຸນ-ຍະ-ກອນ	ຜູ້ທຽບຄຸນຄວາມດີ	(ເໜັດ)
ປຸນແມົວ່ຽວ	ປຸນ-ຍະ-ວີ	ຜູ້ແກລ້ກລ້າໄນບຸນູມ	(ເຊື່ອ)
ປຸ້ວັສກຣ	ປຸ້-ຮັດ-ສະ-ກອນ	ຜູ້ກຳກ່ອນ	(ເໜັດ)
ປຸ້ຮຸເມື	ປຸ້-ຮຸ-ເມືດ	ຜູ້ມີປັບປຸງໝາມາກ	(ຈ.)
ຜົດລ	ຜະ-ດນ	ຜູ້ອຸດທຸນ່າທີ່ເຮັດທີ່ສຸດ	(ເຊື່ອ)
ຜົດງຸລືຫົ່ນ	ຜະ-ດູງ-ລືຕ	ຜູ້ລັບສຸນຄວາມລໍາເຮົຈ	(ເຊື່ອ)
ຜົລກາຕາ	ຜະ-ລະ-ພວິກ	ຜູ້ເຫັນ	(ຈ.)
ຜົລຄລິນ	ຜະ-ລະ-ລິນ	ຜູ້ມີລ່ວນໃນເພີລທີ່ໄດ້ຮັບ	(ຕ່າງ)
ພົງຄຸນາຄາ	ພົງ-ສະ-ນາດ	ຜູ້ເປັນທີ່ພຶ່ງຂອງຕະຫຼາດ	(ເໜັດ)
ພົງຄົ່ງປົມຕ	ພົງ-ປະ-ນັດ	ວາງຄົ່ງຕະຫຼາດພ່ອຄ້າ	(ຕ່າງ)
ພົງຄົ່ງພ້ອມນິນ	ພົງ-ພັດ	ຜູ້ມົງຄົ່ງຕະຫຼາດທີ່ເຈົ້າຢູ່	(ເຊື່ອ)
ພົງຄົ່ງພັນໜີ	ພົງ-ພັນ	ຜູ້ລືບສ່າຍວົງຄົ່ງຕະຫຼາດ	(ເຊື່ອ)
ພົງຄົ່ງພິຫຼືຫົ່ນ	ພົງ-ພື-ສຸດ	ຜູ້ມົງຄົ່ງຕະຫຼາດບຣິສຸຫົ່ນ	(ນ້າງ)
ພົງຄົ່ງກຣານົນ	ພົງ-ພົນ	ຜູ້ຄໍ້າຈຸນ່າງຄົ່ງຕະຫຼາດ	(ເຊື່ອ)
ພົງຄົ່ງກວ້ວນ	ພົງ-ພະ-ວັນ	ຜູ້ເກີດໃນງານຄົ່ງຕະຫຼາດດີ	(ເຊື່ອ)
ພົງຄົ່ງກີຣະ	ພົງ-ພື-ຮະ	ຜູ້ແກລ້ກລ້າກໍາແກ່ງວົງຄົ່ງຕະຫຼາດ	(ເຊື່ອ)
ພົງຄົ່ງລົດົຕ	ພົງ-ສະ-ຄິດ	ຜູ້ມົງຄົ່ງຕະຫຼາດມັ້ນຄົງ	(ເຊື່ອ)
ພົງຄົ່ງສຸຫະໜີ	ພົງ-ສະ-ທ່ຽດ	ຜູ້ສ່ວັງວົງຄົ່ງຕະຫຼາດ	(ເຊື່ອ)
ພົນໃໝ່	ພະ-ນິນ	ເມັນ, ຕ້ານໂສມ	(ຕ່າງ)
ພຣກິຕຕໍ	ພອນ-ກິດ	ຜູ້ມື້ອ່າເລີ່ມດີ	(ຕ່າງ)
ພຣກິຍຣຕໍ	ພອນ-ເກີຍດ	ຜູ້ມື້ອ່າເລີ່ມງານ	(ເຊື່ອ)
ພຣຕ	ພດ	ຂໍ້ວ່າຕປປົບຕິ	(ເຊື່ອ)

พรพินิต	พอน-พิ-นิด	ผู้ได้รับการแนะนำสิ่งที่ดี	(๓๖)
พรลิทช์	พอน-ลิต	ผู้มีความสำเร็จดี	(๔๗)
พรหมพิริยะ	พรอม-พิ-ริ-ยะ	ความเพียรประเสริฐ	(๕๔)
พฤกษ์	พริก	ตันไม้	(๒๓)
พฤทธิกร	พรีด-ที-กอน	ผู้ส่งเสริมความเจริญ	(๒๓)
พลาฤตา	พน-ละ-กริด	ผู้ล้วงพลัง	(๑๙)
พลาฤตา	พน-ละ-พรึก	ผู้เข้มแข็ง	(๑๙)
พลงกหร	พน-ละ-พัด	ผู้เจริญด้วยกำลัง	(๒๔)
พลงุกต์	พน-ละ-บุก	ผู้ประกอบด้วยพลัง, ผู้มีกำลัง	(๓๖)
พลงุท	พน-ละ-บุด	ผู้มีกำลัง	(๒๔)
พลงตัม	พน-ละ-พัด	ผู้เป็นที่รักอย่างที่สุด	(๔๗)
พลงูร์	พน-ละ-เสด	ผู้ประเสริฐด้วยกำลัง	(๕๐)
พลงูร์	พ-ลัด	ผู้มีกำลังมั่น	(๔๔)
พลงวัสด	พ-ลา-วัด	ผู้มีอำนาจเข้มแข็ง	(๔๗)
พลิน	พะ-ลิน	ผู้มีพลัง	(๒๓)
พครีร์	พด-ลະ-วี	ผู้มีอำนาจและกล้าหาญ	(๔๑)
พคิน	พะ-สิน	ผู้มีความเชี่ยวชาญ	(๒๔)
พลั่นต์	พะ-ลัน	ตดดัน	(๓๖)
พลิชช์	พะ-ลิด	ผู้ดีที่สุด	(๔๑)
พลุธรา	พะ-สุ-ทอน	ผู้มีสมบัติ, ผู้ทรงแห่งเด่น	(๒๔)
พหล	พะ-หน	มากมาย	(๑๙)
พหุชน	พะ-หุ-หน	ผู้มีทรัพย์มาก	(๒๓)
พหุวิทย์	พะ-หุ-วิด	ผู้มีความรู้มาก	(๔๗)
พองระวนิท์	พอน-ระ-วิน	ผู้ประเสริฐดังดอกบัว	(๔๑)
พทธธิรَا	พด-ที-รา	นักประชัญญาผู้มั่นคง	(๔๗)
พทธนันท์	พด-ทะ-นัน	ผู้มีความยินดีเสมอ	(๔๑)
พทธารา	พด-ทา-ทอน	ผู้มีความเอื้อเทือกเสมอ	(๒๓)
พทธานันท์	พด-ทา-นัน	ผู้มีความเพลิดเพลินเสมอ	(๔๗)
พทนินทร์	พด-ทะ-นิน	ผู้เป็นใหญ่ในการพูด	(๔๑)
พเนลิค	พัน-เลิด	ผู้ดียิ่ง	(๓๖)
พลกร	พด-ลະ-กอน	ผู้มีอำนาจ	(๒๔)
พลังไย	พด-ลະ-ไน	ผู้มีคุณค่า	(๓๖)
พาดินทร์	พา-ดิน	เจ้าแห่งการพูด, นักพูด	(๓๖)

พารินทร์	พา-รีน	ผู้เป็นใหญ่แห่งสายน้ำ	(๓๖)
พิตรพิบูล	พิด-พิ-บุน	ผู้มีทรัพย์มากมาย	(๔๗)
พินทร์	พิ-นิ-thon	ผู้ดื่นดันอยู่	(๙๔)
พิพิชทัย	พิ-พิด-ไก	ผู้เอื้อเฟื้อมาก	(๔๑)
พิพิคน์	พิ-พิด	ผู้งามยิ่ง	(๔๕)
พิกู	พิ-พู	ผู้มีอำนาจ	(๑๙)
พิคอล์	พิ-สัน	ผู้ไม่มีความทุกข์	(๔๒)
พิควรลัน	พิด-ละ-วัด	ผู้เป็นที่ไว้ใจได้	(๔๐)
พิสิฐ์พล	พิ-ลิด-พน	ผู้มีอำนาจพิเศษ	(๑๔)
พิสิษฐ์	พิ-ลิด	ผู้ดีเลิศ	(๔๓)
พิสุทธิคัດดี	พิ-สุด-ทิ-ลัก	ผู้มีอำนาจปริสุทธิ์	(๔๔)
พีรดาเนย์	พี-ระ-ดัน	ผู้ชายที่กล้าหาญ	(๔๙)
พีรติ	พี-ระ-ติ	ผู้เว้นงดสิ่งที่ช้ำ	(๙๔)
พีรภาร্঵	พี-ระ-พา	ความเป็นคนกล้า	(๓๖)
พีรยลัณฑ์	พี-ระ-ยด	ผู้ตั้งอยู่ในความกล้า	(๓๖)
พีรวัค	พี-ระ-วัด	อำนาจของผู้กล้า	(๓๖)
พีรวัส	พี-ระ-วัด	อำนาจของผู้กล้า	(๓๖)
พีรันธร	พี-รัน-THON	ผู้มีความกล้าหาญ	(๓๖)
พุฒินาท	พุด-ทิ-นาด	ผู้มีความเจริญที่เลื่องลือ	(๙๓)
พุฒิพงศ์	พุด-ทิ-พง	ผู้มีตระกูลเจริญ	(๔๗)
พุทธิกร	พุด-ทิ-กอน	ผู้ครองความรู้	(๙๓)
พุ่งกีบรติ	พุ่ง-เกียด	ผู้เชื่อในสิ่งที่กล้า	(๔๗)
ภาคพล	พะ-คง-พน	ผู้มีโชคดีเป็นพลัง	(๑๙)
ภาคิน	พะ-คิน	ผู้มีโชค	(๑๙)
ภาคินทร์	พะ-คิน	เจ้าแห่งโชค	(๙๔)
ภณ	พน	การพูด	(๖)
ภรภัทร	พร-พัด	ผู้มีความดีคำจน	(๑๔)
ภรัณ	พะ-รัน	การเลี้ยงดู, การคำชู	(๑๔)
ภรัณยุ	พะ-รัน-ยุ	พระอาทิตย์	(๙๔)
ภวัต	พะ-วัด	ผู้มีความเจริญ	(๑๙)
ภริตรา	พะ-วิด-ตรา	ผู้มีความเจริญ	(๑๙)
ภโวทัย	พะ-โว-ทัย	รุ่งอรุณแห่งเทพ, ผู้รุ่งเรืองในโลก	(๙๔)
ภักดิวatha	พัก-ดิ-วาด	ผู้กล่าวความภักดี	(๑๙)

ภัคพล	พัก-กะ-พน	ผู้มีโชคเป็นกำลัง	(๒๓)
ภัญ	พัด	นักรบ	(๑๔)
ภันฑบดี	พัน-ทะ-บอ-ดี	พ่อค้า	(๒๓)
ภันฑิล	พัน-ทิน	มีลาภ, มีความสุข	(๒๓)
ภัทธรา	พัด-ทะ-กอน	ผู้ทำความดีงาม	(๑๕)
ภัทธราตุ	พัด-ทะ-กริด	ผู้สร้างความเจริญ	(๑๕)
ภัทธราตุ	พัด-ทะ-ดอน	ผู้เจริญยิ่ง	(๑๕)
ภัทธนิช	พัด-ทะ-นิด	ผู้มีชุมทรัพย์มากมาย	(๓๑)
ภัทธพล	พัด-ทะ-พน	ผู้มีความเจริญเป็นพลัง	(๒๔)
ภัทธรา	พัด-ทะ-พอน	ผู้มีความดีค้าจูนไว้	(๑๕)
ภัทธราวนัน	พัด-ทะ-วัด	ผู้เจริญด้วยสิ่งที่ดี	(๔๗)
ภัทธรัต	พัด-ทะ-วัด	ผู้มีความเจริญ	(๒๓)
ภัทธรี	พัด-ทะ-รี	ผู้มีความเจริญ	(๒๓)
ภัทธราเวท	พัด-ทะ-เวด	ผู้มีความรู้ดีงาม	(๑๙)
ภัทธรสัน	พัด-ทะ-เสน	ผู้มีที่นอนอย่างดี	(๒๔)
ภัทธรา喻ธ	พัด-ทะ-ญาด	ผู้เยี่ยมด้านการรับ	(๒๔)
ภัทธริน	พัด-ทะ-ริน	ผู้มีความเจริญ	(๑๙)
ภัทธเรศ	พัด-ทะ-เรด	ชื่อพระคิวะ, ผู้ปราบนาความเจริญ (๑๙)	
ภัสสร	พัด-สอน	ผู้รักคน	(๒๓)
ภาดย์	พาก	ผู้มีโชค	(๒๓)
ภาดย์ดรา	พา-คะ-ยะ-ดอน	ผู้มีความลุขยิ่ง	(๑๙)
ภาคิน	พา-คิน	ผู้มีโชค	(๑๕)
ภาเนพ	พา- neurop	แสงสว่าง, ดวงอาทิตย์	(๑๕)
ภาณุนาถ	พา-นุ-นาด	ผู้มีพระอาทิตย์เป็นที่พึ่ง	(๑๕)
ภาณุนิตร	พา-นุ-นิด	เครื่องหมายแห่งความสว่าง	(๒๔)
ภาบต	พา-บด	ทางแห่งความรุ่งโรจน์	(๕)
ภาตต	พา-ตัด	ผู้มีความรุ่งเรือง	(๑๕)
ภาวิต	พา-วิด	ผู้มีความเจริญรุ่งเรือง	(๑๕)
ภาวิตร	พา-วิด	ผู้มีความเจริญยิ่ง, จักรวาล	(๑๙)
ภาวี	พา-วี	ผู้มีความเจริญ	(๑๕)
ภาสกร	พาด-สะ-กอน	ผู้สร้างความสว่าง	(๑๔)
ภาสน	พา-สน	การกล่าว	(๑๔)
ภาสวร	พา-ສະ-วอน	ผู้รักมีงาม	(๑๙)

ភុទិក	ពុ-ទិດ	ដូច្នេះគាមរោនូ	(៥)
ភុទិត	ពុ-ទិត	តោះឡៅគាមរោនូ	(១៥)
ភុទក	ពុ-ទក	នារ៉ាងផែនីជុំ	(៥)
ភុទទ	ពុ-ទទ	ដូស្តាយផែនីជុំ	(៥)
ភុមិងង់	ពុ-មិ-ងង់	ដូមេលិទេលិនីងង់ជុំ	(៣៦)
ភុមិផែន់	ពុ-មិ-ផែន	ដូមេលិទេលិនីងង់ជុំ	(៤៦)
ភុវី	ពុ-វី	ផែនីជុំ,ប័ណ្ណុមា	(១៨)
ភុវអគរ់	ពុ-វ-អេដ	ដូបើនិញ្ញីនៃកោល	(៤៧)
ភុមិទ	ពុ-មិទ	ដូចាកេត់	(១៩)
ភុតិធមិ	ពុ-តិធមិ	ដូមីគាមតាមរៀនីងង់ជុំ	(២៣)
ភុកពិនី	ពុក-គ-ិនី	ទិន្ទុបិកការរៀបរាបី	(២៣)
មុទិកគំន់	មេ-គ-ិ-គំន់	ដូមីគាមហើនាពាមមតិ	(៣៦)
មុទករ	មេ-ទុ-ករន	ដូស្តាយគាមពិរោះ,ដី	(១៥)
មុទទុន	មេ-ទុ-ទុន	ឯករាយ	(១៩)
មុទរគប់	មេ-ទរ-គប់	ដូគុំមគរុងមនទិរ,ពរាមមណិន	(៣៦)
មុនុទី	មេ-នេ-ុទី	ដូបើនិងកុងិ	(៣៦)
មុនាគ	មេ-នេ-ុក	ខិកការពេ	(១៩)
មុនាគាស	មេ-នេ-ុកាស	ដូមីគាមតាមរៀនីងង់ជុំ	(១៩)
មុនវរនីន	មេ-នេ-វ-វីន	ដូមីគាមរោនូការការការស្រាវលេនូ	(៤៧)
មុនវត	មេ-នេ-វ-ត	ដូមីគាមតាមរៀនីងង់ជុំ	(២៣)
មុនកោកទី	មេ-នេ-ក-កោកទី	ដូមីខាងការការការស្រាវលេនូ	(៣៦)
មុនន	មេ-នេន	គាមខ្សោយ,គាមជាត	(១៩)
មុននី	មេ-នេន	ដូគោរកការការស្រាវលេនូ	(៣៦)
មុនសនីន់	មេ-នេដ-ស-នេន	ដូមីគាមប៉ុនិពិកការការស្រាវលេនូ	(៤៥)
មុនសុវិន	មេ-នេដ-ស-វិន	ដូមីគាមត័រិកការការស្រាវលេនូ	(៣៦)
មុនវរន	មេ-នេ-វ-វិន	ដូបើនិងប៉ុនិពិកការការស្រាវលេនូ	(២៣)
មុនិនិសុទី	មេ-នេ-វ-សុទី	ដូមីខិបិនិសុទី	(៥០)
មុនិតុវិន	មេ-នេ-ទុ-តុវិន	ដូវិះរោះសេរ	(៣៦)
មុនិទនីន	មេ-និ-ទនីន	ដូទរងផែនីជុំ	(៣៦)
មានវី	មា-នេ-វី	តិវី	(២៤)
មានិនិងងិ	មា-និន-ិន	ដូមីវងគ់តាមរោលទីមីកើយរិទិ	(៥១)
មានុទិត	មា-រុ-ិទិ	តោះឡៅលំ	(២៣)
មានុទិស	មា-រុ-ិទិ	តោះឡៅលំ	(២៣)

ມິ່ງແນນ	ມິ່ງ-ແນນ	ເທັກຝູ້ປະເສົາ	(ໜ້າ)
ມີຕຣລາກ	ມິດ-ຕະ-ລາບ	ຜູ້ໄດ້ເພື່ອນດີ	(ໜ້າ)
ມີຕຣອຸທິຍ	ມິດ-ອຸ-ໄທ	ຜູ້ໄດ້ມີຕຣ, ພຣະວາທິຕິຍ	(ຕ້ອ)
ເມືອງ	ເມ-ທາ-ສິດ	ຜູ້ສໍາເຮົາດ້ວຍປັບປຸງ	(ແຮ)
ກຣັກ	ກອ-ຮະ-ກັກ	ຄັນດຳມືອ, ຜູ້ກຳກຳການຄລ່ອງແຄລ່ວ	(ໜ້າ)
ກໍລັກພັກ	ກັນ-ລະ-ປະ-ພົກ	ຕັນໄໝ້ຂີພົຍ	(ຕ້ອ)
ຄົນົກ	ຄະ-ນີ-ສອນ	ຜູ້ເປັນໃໝ່ຢູ່ໃໝ່ໜຸ່ມຄະນະ	(ໜ້າ)
ໝໍສຣາ	ດັດ-ລະ-ຮ່າ	ພຣະວາທິຕິຍ, ພຣະຄິວະ	(ຕ່ອ)
ໝູລິນທົງ	ຕະ-ສິນ	ຜູ້ກຳລ້າຫານ	(ແຮ)
ຈົານທັດ	ດາ-ນະ-ທັດ	ຜູ້ໄທ້ທັດແແລ່ງມື້ນຄງ	(ໜ້າ)
ຈົ້າຕອັດຕົກ	ຄະ-ຕະ-ວັດ	ຜູ້ຕັ້ງຕັນໄດ້ແລ້ວ	(ແຮ)
ຈົ້າຕິພັນຍົງ	ຄີ-ຕີ-ພັນ	ຜູ້ມີເຊື້ອສາຍ້ນັ້ນຄງ	(ແຊີ່)
ຈົ້າຕິວັດຄົກ	ຄີ-ຕີ-ວັນ	ຜູ້ມີຈຸນະວັນດຳການ	(ແຊີ່)
ຄົກທຽງ	ນະ-ພັດ	ຜູ້ດຳການດ້ວຍຄວາມຮູ້	(ຕ່ຊີ່)
ຄັ້ງງົງ	ນັດ	ຜູ້ຕັ້ງວູ່ໃນຄວາມຮູ້, ນັກປະຈຸບັນ	(ຕ້ອ)
ຄັ້ງຈັນທີ່	ນັດ-ຄະ-ນັນ	ຜູ້ຍືນດີໃນການເປັນກັກປະຈຸບັນ	(ແໜ)
ຄັ້ງຈຸປັກຄັກ	ນັດ-ປະ-ຄັນ	ນັກປະຈຸບັນຜູ້ອົງຈາຈ	(ແຮ)
ຄາຄືສ	ນາ-ສີຕ	ຜູ້ປະຈາບານຄວາມຮູ້	(ໜ້າ)
ດວັສພົງຄົກ	ດະ-ຮັດ-ພງ	ວົງຄົກຕະຫຼາດທີ່ເຂັ້ມແຂງ	(ແໜ)
ທັກເປີໂຕຕົກ	ທັກ-ລີ-ນັດ	ຄວາມຊື່ວຕຽງ	(ແຮ)
ນັ້ນທະພົງຄົກ	ນັ້ນ-ທະ-ພງ	ຜູ້ເປັນຍືນດີຂອງວົງຄົກຕະຫຼາດ	(ແຮ)
ນິ້ນກັກຄົງ	ນິດ-ລະ-ກັນ	ສ່ວອຍຄວາມຄຳ	(ແຮ)
ຍມລ	ຍະ-ໝານ	ຄູ່	(ຕ່ອ)
ຍຄຍາ	ຍດ-ລະ-ຍາ	ຜູ້ມີເຊື້ອເລີ່ຍງ	(ໜ້າ)
ຮສຣິນ	ຮດ-ສະ-ຮິນ	ຜູ້ມີຮສຣິນຢັນ	(ໜ້າ)
ຮັກຕາກາ	ຮັກ-ຕາ-ພາ	ຜູ້ມີຮັກມີແດງ	(ຕ່ຊີ່)
ລັກໝົມໝົມ	ລັກ-ລະ-ມື-ຮມ	ຊື່ວພະວິຫຼາດ	(ແຊີ່)
ລັກໝົມໝົມ	ລັກ-ລະ-ຍາ	ເປົ້າໝາຍຈຳນວນແລ່ນ	(ໜ້າ)
ລິນິວາລື	ລິ-ນີ-ວາ-ລື	ຊື່ວເທັກທິດາ	(ແໜ)
ວວຣະນກຣ	ວັນ-ນະ-ກອນ	ຜູ້ສ້າງຊື່ວເລີ່ຍງ	(ໜ້າ)
ຄັ້ງຂ່ອງຮ	ລັ້ງ-ໝະ-ກອນ	ຊື່ວພະວິຫຼາດ, ພຣະກົມະນະ	(ໜ້າ)
ຄິກົມໝົມ	ສີກ-ລະ-ນີ	ຜູ້ຄວາມສັ່ງສວນ	(ຕ່ຊີ່)
ຄົວນາຄ	ສີ-ວະ-ນາດ	ຜູ້ມີທີ່ພື້ນປັນປະເລົງ	(ໜ້າ)

គីឡាតា	តី-ពະ-តា	ដូរីយើកកៅលីន, ដូរីខុម	(២៤)
ត័ពករ	តុំ-ពេ-កវន	ដូរីទាមត័ពី, ដូរីមិគុណភាពទី	(១៩)
សាន្តកុល	តា-ង-កុន	ដូរីវាយប្រាប់ឯម្ញង់	(២៣)
តិចករ	តិច-ពេ-កវន	ដូរីយុម្ភៃយំ	(១៩)
សុពិរម្ព	តុ-ពិយន	ដូរីមីតាយុយីន	(៤៤)
ទវកីរិយាទិ	ទេ-ទវ-កីយុទ	ទីវិលីយុងព្រវិម្មណុ	(៤៤)